

『まるごと 日本のことばと文化』初級1(A2) <りかい>

ម៉ារីកាតុះ ភាសាជប៉ុន និង វប្បធម៌
កម្រិតបឋម១(A2)RIKAI

ごいんデックス ភាសាជប៉ុនតាមលំដាប់អក្សរ (五十音順 តាមលំដាប់សម្លេង)

ことば : 1・2・3 = どちらのグループ かんじ : () = この本ではかな書き か : ことばをはじめて見るか ス : スクリプトだけのことば

ことば	かんじ	アクセント	クメールご	か
あ		_____	អា (ពាក្យឧទាស)	7
ああ		_____	អា!!!! (ពាក្យឧទាស)	4
あいさつ		あーいさつ	ការស្នាក់មន្ត្រី	13
あいます【あう1】	会います	あいまーす	ជួប	3
あいます【あう1】		あいまーす	សមនឹងគ្នា	12
あお	青	あーお	ពណ៌ខៀវ	17
あおい	青い	あおーい	ពណ៌ខៀវ	4
あか	赤	あーか	ពណ៌ក្រហម	11
あかい	赤い	あかい、あかーい	ពណ៌ក្រហម	3
あかちゃん	(赤ちゃん)	あーかちゃん	កូនក្មេង(ទារក)	17
あかり／あかりさん		あかり／あかりさん	លោកស្រីអាការី	3
あかるい		あかるい、あかるーい	ភ្លឺ (ទឹកភ្លៀងដែលមានពន្លឺ) រូសរាយ(បង្ហាញពីអត្ថបទរីកមនុស្ស)	5
あき	秋	あーき	រដូវស្លឹកឈើជ្រុះ	3
あけます【あける2】		あけまーす	បើក	14
あげます【あげる2】		あげまーす	អោយ	11
あげます【あげる2】		あげまーす	លើក(លើកដៃ)	15
あさ	朝	あーさ	ពេលព្រឹក	4
あさごはん	朝ごはん	あさごーはん	អាហារពេលព្រឹក	8
あし	足	あしー	ជើង	15
あじ	味	あじー	រសជាតិ	12
あした		あしたー	ស្អែក	4
あそこ		あそこー	ទីនោះ	6
あそびます【あそぶ1】		あそびまーす	លេង	2
あたたかい		あたたかーい	កក់ក្តៅ	3
あたま	頭	あたまー	ក្បាល	15
あたらしい	新しい	あたらしーい	ថ្មី	5
あたり		あーたり	ម្តុំនោះ, ជុំនោះ	5
あつい		あつーい	ក្តៅ	3
あつめます【あつめる2】		あつめまーす	ប្រមូល	2
あと	後	あーと	លើកក្រោយ, បន្ទាប់មក	7
アドバイザー		アドバイザー	អ្នកផ្តល់ដំបូន្មាន	15
アドバイス		アドバイス	ដំបូន្មាន	15
あなた		あなーた	អ្នក	16
あに		あーに	បងប្រុស(បងប្រុសយើង)	1
アニメ		アニメ、アーニメ	ភាពយន្តគំនូរជីវចល	2
あね		あねー	បងស្រី(បងស្រីខ្ញុំ)	1
あの		あのー	នោះ	3
あのう		_____	អី...អេ...(ប្រើសម្រាប់គិតនៅពេលកំពុងនិយាយអ្វីមួយ)	7
あぶない		あぶない、あぶなーい	គ្រោះថ្នាក់	5
あべ／あべさん		あべ／あべさん	អាបិ, លោកស្រីអាបិ	3
あまい		あまい、あまーい	ផ្អែម	12
あまり		あまりー	មិនសូវណាស់	2
あめ	雨	あーめ	ភ្លៀង	4
あめよこ	(アメ横)	あめよこー	អាមិយូកូ	5
アメリカ		アメリカー	ប្រទេសអាមេរិក	10
アラビアご	アラビア語	アラビアごー	ភាសាអារ៉ាប់	13ス
ありがとう		ありーがとう	អរគុណ	3
あります【ある1】		ありまーす	មាន, នៅ	3
あるきます【あるく1】	歩きます	あるきまーす	ដើរ	1
アルバイト		アルバイト	ការងារក្រៅម៉ោង	2
あれ		あれー	ឯនោះ	6

	ことば	かんじ	アクセント	クメールご	か
い	いい		いーい	ល្អ	1
	いいえ／いえ		いいえー／いえー	ទេ មិនមែនទេ	1
	いいます【いう1】	言います	いいまーす	និយាយ	7
	いえ	家	いえー	ផ្ទះ	18
	いきさき	行先	いきさき	គោលដៅ	13
	いきます【いく1】	行きます	いきまーす	ទៅ	1
	イギリス		イギリス	ប្រទេសអង់គ្លេស	10
	いくつ		いーくつ	ប៉ុន្មាន	11
	イクラ		いくら	ពងត្រីសាម៉ុង	12
	いけばな		いけーばな	ការរៀបចំគុបតែងផ្កា	10
	いざかや		いざかや	ហាងផឹកស៊ី, ភ្ញីមលក់ស្រា	8
	いしかわ／いしかわさん		いしかわ / ーいしかわさん	លោកអ៊ីស៊ីកាវ៉ា	13
	いそがしい		いそがしーい	រវល់	2
	いたい		いたーい	ឈឺ	15
	いただきます		いただきまーす	ញ៉ាំ ឬ បានទទួល(ជាពាក្យគូសមរបស់ពាក្យ ម្ចាស់)	12
	イタリア		イタリア	ប្រទេសអ៊ីតាលី	10
	いちご		いちご	ផ្លែស្រូប៊ីរី	11
	いちど		いちどー	ម្តងទៀត	9
	いちにち	1日／一日	いちにちー、いちにち	មួយថ្ងៃ	16
	いちにちじゅう	一日じゅう(一日中)	いちにちじゅう	ពេញមួយថ្ងៃ	4
	いちねんじゅう	一年じゅう(一年中)	いちねんじゅう	ពេញមួយឆ្នាំ	3
	いちばん		いちばん	ដែលល្អបំផុត លេខ១	2
	いつ		いーつ	ពេលណា	3
	いつか		いーつか	ថ្ងៃណាមួយ	10
	いつごろ		いつごろ	ពេលណាមួយ	3
	いっしょに		いっしょに	ជាមួយគ្នា	1
	いっぱい(おなかが~)		いっぱい	ផ្លែគឺហើយ (ពេញពោះ)	12
	いつも		いーつも	រាល់ពេល, តែងតែ	3
	いぬ		いぬー	ឆ្កែ	4
	イベント		イベント	ព្រឹត្តិការណ៍	10
	いま	今	いーま	ឥឡូវ	1
	います(~が／は)【いる2】		いまーす	មាន, នៅ	1
	いまままでに	今までに	いままーまでに	រហូតមកដល់ពេលនេះ	9
	いみ		いーみ	អត្ថន័យ	9
	いもうと		いもうとー	ប្អូនស្រី(ប្អូនស្រីយើង)	1
	いもうとさん		いもうとさん	ប្អូនស្រី(ប្អូនស្រីអ្នកដទៃ)	1
	いや		——	អីយា!!!! (ជាពាក្យតើន)	13ス
	いやあ		——	អីយា!!!! (ជាពាក្យតើន)	15ス
	いりぐち	(入り口)	いりぐち	ច្រកចូល	7
	イルカ		いるか	សត្វដុលហ្វីន ឬ ផ្សោក	8
いろ	色	いろー	ពណ៌	12	
いろいろ(な)		いろいろ	ផ្សេងៗ	2	
いんしよく	飲食	いんしよく	ការបរិភោគ	16	
インターネット		インターネット	អ៊ីនធើណែត	2	
インド		イーンド	ប្រទេសឥណ្ឌា	10	
インドネシア		インドネーシア	ប្រទេសឥណ្ឌូណេស៊ី	3	
う	ううん		——	អី.....(ជាពាក្យឧទាន)	7
	うえ	上	うえー、うえー	លើ, ខាងលើ	15
	うへの	上野	うへの	តំបន់អ៊ីអេណុ	5
	うへの／うへのさん		うへの／うへのさん	លោកអ៊ីអេណុ	13
	うへのえき	上野駅	うへのーえき	ស្ថានីយអ៊ីអេណុ	5ス
	うへのこうえん	上野こうえん	うへのこーえん	សួនច្បារអ៊ីអេណុ	5
	うけつけ		うけつけ	កន្លែងផ្តល់ព័ត៌មាន	14
	うた		うたー	ចម្រៀង	2
	うたいます【うたう1】		うたいまーす	ច្រៀង	2
	うち	(家)	うち	ផ្ទះ	1

	ことば	かんじ	アクセント	クメールご	か
	うで		うでー	ដៃ	15
	うまれます【うまれる2】	(生まれます)	うまれまーす	កើត	18
	うみ	海	うーみ	សមុទ្រ	3
	うめぼし		うめぼしー	ផ្លែអឹម	12
	うれしい		うれしーい	រីករាយ , ត្រេកអរ	2
	うんどう		うんどうー	លំហាត់ប្រាណ	2
え	え		——	អេ!ស្តីហ្នឹង(ជាពាក្យឧទាន)	5
	え	絵	えー	រូបភាព	2
	エアコン		エアコンー	ម៉ាស៊ីនត្រជាក់	13
	エアロビクス		エアロビークス	ហាត់ប្រាណ(តាមចង្វាក់ភ្លេង)	16
	えいが		えいがー、えーいが	រឿងកុំនុំ , ខ្សែភាពយន្ត	2
	えいご	英語	えいごー	ភាសាអង់គ្លេស	1
	ええ		——	បាទ ឬ ចាស	1
	ええと／ええっと		——	គឺថា.....(ជាពាក្យឧទាន ឬក៏ពុំដឹងអ្វីមួយ)	16
	えき	駅	えーき	ស្ថានីយ៍ថតភ្លើង	5
	えはがき		えはーがき	កាតបូភាព	4
	えび		えびー	បង្កា	12
	エレベーター		エレベーター	ជណ្តើរយន្ត	15
	えん／～えん	～円	——	យេន(លុយជប៉ុន)	11
	えんげき		えんげきー	ការសម្តែងល្ខោន	2
お	おいしい		おいしいー、おいしーい	ឆ្ងាញ់	3
	おいわい(いわい)	お祝い(祝い)	おいわいー	អំណោយ ឬ ការជូនពរ	17
	おおい	多い	おーおい	ច្រើន	4
	おおきい	大きい	おおきーい	ធំ	5
	おおさか	大阪	おおさかー	ទីក្រុងអូសាកា	4
	オーストラリア		オーストラリア	ប្រទេសអូស្ត្រាលី	1
	オーストラリアじん	オーストラリア人	オーストラリアーじん	ជនជាតិអូស្ត្រាលី	1
	おかあさん	お母さん	おかーあさん	ម្តាយ(ម្តាយអ្នកដទៃ)	1
	おかし(かし)		おかしー	នំ ឬ នំចំណី	2
	おかね(かね)	お金(金)	おかねー	លុយ	11
	おがわ／おがわさん	(小川／小川さん)	おがわー / おがわさんー	លោកម្តាយ	4
	おきます【おきる2】	起きます	おきまーす	ប្រាកពិដេក	2
	おくさん		おーくさん	ភរិយា (ភរិយាអ្នកដទៃ)	1
	おくります【おくる1】	送ります	おくりまーす	ផ្ញើ ឬ ជូន	13
	おくれます【おくれる2】		おくれまーす	យឺត	7
	おこさん	お子さん	おこさんー	កូន(កូនអ្នកដទៃ)	17
	おさけ(さけ)	お酒(酒)	おさけー	ស្រាស	2
	おさら(さら)		おさらー	បាន	11
	おじ		おじー	លោកពូ ឪពុកមា អីប្រុស	1
	おじいさん		おじーいさん	ជីតា ឬ តា(តាអ្នកដទៃ)	1
	おじいちゃん		おじーいちゃん	ជីតា ឬ តា	1
	おしえます【おしえる2】		おしえまーす	បង្រៀន	1
	おしえます【おしえる2】		おしえまーす	ប្រាប់	9
	おしごと(しごと)	お仕事(仕事)	おしーごと	ការងារ	1
	おします【おす1】		おしまーす	ចុច ឬ វុញ	15
	おしゃれ(な)		おしゃーれ	ផែនទាន់សម័យ , តែងខ្លួន	18
	おすし(すし)		おすーし	ម្ហូបស៊ីស៊ី	8
	おすすめ		おすすめー	ការផ្តល់យោបល់	8
	おそい		おそいー、おそーい	យឺត	7
	おだいば	(お台場)	おだいばー	តំបន់អូដៃបាក់	5
	おちゃ(ちゃ)	お茶(茶)	おちゃー	តែបៃតង	11
	おっと		おっとー	ប្តី(ប្តីខ្ញុំ)	1
	おでかけ	(お出かけ)	おでかけー	ការចេញក្រៅ	4
	おてら(てら)		おてらー	វត្ត	4
	おとうさん	お父さん	おとーうさん	ឪពុក(ឪពុកអ្នកដទៃ)	1
	おとうと		おとうとー	ប្អូនប្រុស(ប្អូនប្រុសយើង)	1
	おとうとさん		おとうとさんー	ប្អូនប្រុស(ប្អូនប្រុសអ្នកដទៃ)	1
	おとこ	男	おとこー	ប្រុស	1

ことば	かんじ	アクセント	クメールご	か
おとこのこ	男の子	おとこのこ	ក្មេងប្រុស	1
おとこのひと	男の人	おとこのひと	មនុស្សប្រុស	12
おとな	(大人)	おとな	មនុស្សពេញវ័យ	5
おどります【おどる1】		おどりま	រាំ	2
おなか		おなか	ពោះ	11
おなじ		おなじ	ដូចគ្នា	15
おにいさん		おにいさん	បងប្រុស(បងប្រុសអ្នកដទៃ)	1
おにぎり		おにぎり	បាយពូកែបែបជប៉ុន	11
おねえさん		おねえさん	បងស្រី(បងស្រីអ្នកដទៃ)	1
おねがい(ねがい)	お願い(願)	おねがい	សូមមេត្តា	9
おねがいます	お願いします	おねがいます	សូមមេត្តា សូមអង្វរ	8
おば		おば	មីង ឬ អីស្រី(របស់ខ្ញុំ)	1
おばあさん		おばあさん	ជំទុំន ឬ យាយ (របស់អ្នកដទៃ)	1
おばあちゃん		おばあちゃん	ជំទុំន ឬ យាយ	1
おばけやしき		おばけやしき	ផ្ទះខ្មោច (កំសាន្ត)	10
おはし(はし)		おはし	ចង្កឹះ	11
オフィス		オフィス	ការិយាល័យ	13
おふろ(ふろ)		おふろ	អាងត្រាំទឹក(បាញ់)	15
オペラ		オペラ	ល្ខោនអូបេរ៉ា	2
おべんとう(べんとう)		おべんとう	បាយប្រអប់	11
おぼえます【おぼえる2】		おぼえます	ចងចាំ	9
おみやげ(みやげ)		おみやげ	វត្ថុអនុស្សាវរីយ៍	8
おめでとう		おめでとう	សូមចូលរួមអបអរសាទរ	18
おもいで	(思い出)	おもいで	ការចងចាំ(អនុស្សាវរីយ៍)	17
おもいます【おもう1】	思います	おもいます	គិត	18
おもしろい		おもしろい	គួរអោយចាប់អារម្មណ៍	4
おもちゃ		おもちゃ	ឧបករណ៍ក្មេងលេង	17
おゆ(ゆ)		おゆ	ទឹកក្តៅ	13
およぎます【およぐ1】	泳ぎます	およぎます	ហែលទឹក	15
おります【おる2】		おります	ចុះ	6
オレンジ		オレンジ	គ្រូច	12
おんがく	音楽	おんがく	តន្ត្រី	2
おんな	女	おんな	ស្រី	1
おんなのひと	女の	おんなのひと	មនុស្សស្រី	1
か				
カード		カード	កាត	18
かい／～かい	～回	——	ដង (ប្រើសម្រាប់រាប់ចំនួនដង)	10
かい／～かい		～かい	ជាន់ (ប្រើសម្រាប់រាប់អគារ)	15
かいぎ	会議	かいぎ	ប្រជុំ	13
かいご		かいご	គិលានុប្បដ្ឋាយិកា	1
がいこく	外国	がいこく	បរទេស	2
がいこくご	外国語	がいこくご	ភាសាបរទេស	2
がいこくじん	外国人	がいこくじん	ជនជាតិបរទេស	13
かいしゃ	会社	かいしゃ	ក្រុមហ៊ុន	1
かいしゃいん		かいしゃいん	បុគ្គលិកក្រុមហ៊ុន	1
かいだん		かいだん	ជណ្តើរ	15
ガイド		ガイド	មគ្គុទេសក៍	10
かいます【かう1】	買います	かいます	ទិញ	2
かいもの	買い物	かいもの	ការទិញគំរាង	2
かえります【かえる2】		かえります	ត្រឡប់ទៅផ្ទះ	2
かお		かお	មុខ	15
かきます【かく1】	書きます	かきます	សរសេរ	2
かきます【かく1】		かきます	គូស	2
がくせい	学生	がくせい	សិស្ស	2
かげつ／～かげつ	～か月	～かげつ	ខែ (ចំនួនខែ)	10
かざります【かざる1】		かざります	តុបតែង	17
かします【かす1】		かします	អោយខ្ចី	9
かぜ	風	かぜ	ខ្យល់	4
かぞく		かぞく	គ្រួសារ	1
かた		かた	ស្មា	15

ことば	かんじ	アクセント	クメールご	か
カタカナ		カタカーナ	អក្សរកាតាកាណា	9
がつ／～がつ	～月	_____	ខែ	3
かっこいい		かっこいい	សង្ហារ ឬ ឡាយ	18
がっこう	学校	がっこう	សាលារៀន	1
かつしかしばまた	(葛飾柴又)	かつしかしばまた	តំបន់ភាគឦសានិកាសិបាម៉ាតា	5
かつどう		かつどう	សកម្មភាព	10
カップ		カーッパ	ពែង	17
かど		かーど	ជ្រុង	6
かなざわ	金沢	かーなざわ	ខេត្តខាណាហ្សាវ៉ា	4
カナダ		カーナダ	ប្រទេសកាណាដា	13
かばん		かばん	កាបូប	17
カメラ		カーメラ	ម៉ាស៊ីនថត	5
かようび／か	火よう日／火	かよーび	ថ្ងៃអង្គារ	1
からい		からい	ហ៊ីរ	12
カラオケ		カラオケ	ខាវ៉ាអូខេ	8
からだ	体	からだ	រាងកាយ	15
かります【かりる2】	借ります	かりまーす	សុំខ្ចី	14
かるい		かるい、かるい	ភ្លើ ពន្លឺ	17
かれ		かーれ	គាត់(ប្រើសម្រាប់មនុស្សប្រុស)	18
カレー		カレー	ការី (សម្លការី)	2
かわ	川	かわー	ស្ទឹង ទន្លេ	3
かわい／かわいさん		かわい / かわいさん	លោកស្រីកាវ៉ៃ	8
かわいい		かわいい	ស្អាត, គួរអោយស្រលាញ់	5
かわりに		かわりに	ជំនួសដោយ	10
かんこうきゃく		かんこうきゃく	ភ្ញៀវទេសចរណ៍	10
かんこうちず		かんこうちず	ផែនទីទេសចរណ៍	8
かんこうバス		かんこうバス	ឡានក្រុងសម្រាប់ភ្ញៀវទេសចរណ៍	8
かんこく	(韓国)	かーんこく	ប្រទេសកូរ៉េ	10
かんじ	漢字	かんじ	អក្សរកាន់ជឺ	9
かんたん(な)		かんたん	ងាយស្រួល	9
がんばります【がんばる1】		がんばりまーす	ប្រឹងប្រែង ខិតខំ	10
き				
き	(気)	き	អារម្មណ៍ ឬ ការមានអារម្មណ៍	7
きに いります	(気に いります)	きに いりまーす	ចូលចិត្ត, ពេញចិត្ត	18
きをつけます	(気をつけます)	きをつけまーす	ប្រុងប្រយ័ត្ន	7
きおん		きおん	សីតុណ្ហភាព	4
ききます【きく1】	聞きます	ききまーす	ស្តាប់	2
ききます【きく1】	聞きます	ききまーす	សួរ	16
きせつ		きーせつ	រដូវ	3
きた	北	きた	ខាងជើង	5
きたぐち	北口	きたぐち	ច្រកខាងជើង	6
きちじょうじ	吉祥寺	きちじょうじ	តំបន់យីឈីចូជិ	5
きって		きって	តែម	2
きっと		きっと	ពិតជា	18
きてん	起点	きてん	ចំណុចចាប់ផ្តើម	13
きのう		きのーう、きのう	ម្សិលមិញ	4
きます【くる3】	来ます	きまーす	មក	1
きます【きる2】	着ます	きまーす	ពាក់	17
キムチ		キームチ	គីមឈី	12
きもち	(気持ち)	きもち	អារម្មណ៍ ឬ ការមានអារម្មណ៍	5
きもち(が) いい	(気持ち(が) いい)	きもちが いーい	អារម្មណ៍ល្អ	5
きもの	(着物)	きもの	សម្លៀកបំពាក់គីម៉ូណូ	17
キャッチボール(します)		キャッチボール	កីឡាបាល់គប់	16
キャビア		キャービア	អាហារ (ប្រភេទពងត្រី)	12
キャビネット		キャービネット	ទូដាក់សៀវភៅ ឬ ដាក់ឯកសារ	14
きやま/きやまさん	(木山/木山さん)	きーやま/きーやまさん	លោកគីយ៉ាម៉ា	11
キャンプ		キャンブ	បោះកង	17
ぎゅうどん		ぎゅうどん	បាយស្រូបសាច់គោ	2
きゅうに(きゅうな)		きゅうに (きゅうな)	ភ្លាមៗ	15

	ことば	かんじ	アクセント	クメールご	か
	ぎゆうにゆう		ぎゆうにゆう	ទឹកដោះគោ	15ス
	きゆうり		きゆうり	កាសក់	12
	きょう	今日	きょう	ថ្ងៃនេះ	4
	きょうし		きょうし	គ្រូបង្រៀន	10
	きょうだい		きょうだい	បងប្អូន	1
	きょうと	京都	きょうと	ទីក្រុងគ្យូតុ	4
	きょうみ		きょうみ	ចំណាប់អារម្មណ៍	10
	きょうみが あります(～に)		きょうみが ありまーす	មានចំណាប់អារម្មណ៍	10
	きょうねん	去年	きょうねん	ឆ្នាំមុន	4
	きらい(な)		きらい	ស្អប់ ឬ មិនចូលចិត្ត	12
	きります【きる1】		きりまーす	កាត់	18ス
	きれい(な)		きれい	ស្អាត	3
	キロ(メートル)／～キロ(メートル)		～キロ	គីឡូម៉ែត្រ ឬ គីឡូក្រាម	16
	ぎんこう		ぎんこう	ធនាគារ	6
	きんようび／きん	金よう日／金	きんようび	ថ្ងៃសុក្រ	4
く	クイズ		クイズ	សំនួរ	12
	くこう	空港	くこう	ព្រលានយន្តហោះ	13
	くすり		くすり	ថ្នាំ	15
	ください		くださーい	សុំ	11
	くだもの		くだもの	ផ្លែឈើ	3
	くち	口	くち	មាត់	15
	くつ		くつ	ស្បែកជើង	6
	クッキー		クッキー	នំខ្វឹក	2ス
	くに	国	くに、～くに	ប្រទេស	2
	くにたち	国立	くにたち	តំបន់គីនិកាលី	1
	くの／くのさん		くの／くのさん	លោកយីណុ	10
	くび		くび	ក	15
	くも	雲	くも	ពពក	4
	くもり		くもり	ពពក	4
	くもります【くもる1】		くもりまーす	មេឃស្រទំ	4
	くらい		くらい、くらーい	ងងឹត	5
	クラシック		クラシック、 クラシック	តន្ត្រីស្តាស៊ីក	2
	クラス		クラス	ថ្នាក់រៀន	9
	グラフ		グラフ、グーラフ	ក្រាហ្វិក	16
	クリスマス		クリスマス	បុណ្យណូអែល	17
	くるま	車	くるま	ទ្វារ	1
	くろい	黒い	くろーい	ខ្មៅ	6
	くん／～くん		——	ជាពាក្យប្រើសម្រាប់ហៅក្មេងប្រុស	1
け	けいたいでんわ	携帯電話	けいたいでんわ	ទូរសព្ទដៃ	16
	けいゆち	経由地	けいゆち	ទីតាំងឬឃ្លានធ្វើដំណើរ(យន្តហោះ)	13
	ケーキ		ケーキ	នំខេក	11
	ゲーム		ゲーム	ហ្គេម	17
	けします【けす1】		けしまーす	បិទ	14
	ゲスト		ゲスト	ភ្ញៀវ	14
	げつ(げつようび)	月	げつ	ថ្ងៃចន្ទ	13
	けっこん(します)(【する3】)	結婚	けっこん	រៀបការ	17
	げんき(な)	元気	げんき	សុខភាពល្អ	3
	けんこう		けんこう	សុខភាព	15
	けんこうだいいち	健康第一	けんこうだいいち	សុខភាពជាចំបង	15
	けんめい	件名	けんめい	ចំណងជើង ឬ ប្រធានបទ	3
こ	こ／～こ		～こ	គ្រាប់ឬ ដុំ(ប្រើសម្រាប់ការរាប់ចំនួន)	11
	こ／～こ	～語	～こ	ភាសា	1
	コイン		コイン	ប្រាក់កាក់	2
	こう		こう	ធ្វើបែបនេះ	15
	こう／～こう	～号	～こう	តួលេខ ឬ លេខ	13
	こうえん		こうえん	សួនច្បារ	2
	こうこう	高校	こうこう	វិទ្យាល័យ	9
	こうさてん		こうさてん	ផ្លូវបែកជាបួន	6

ことば	かんじ	アクセント	クメールご	か
こうじょう	工場	こうじょう	រោងចក្រ	13
コース		コース	វគ្គ (វគ្គសិក្សា)	14
コーヒーカップ		コーヒーカップ	ពែងកាហ្វេ	17
コーヒーショップ		コーヒーショップ	ហាងកាហ្វេ	5
ごけっこん(けっこん)	ご結婚(結婚)	ごけっこん	រៀបការ(ជាពាក្យគួសម)	18
ここ		ここ	ទីនេះ	5
ごご	午後	ごご	ពេលរសៀល ពេលថ្ងៃ	4
こし		こし	ចង្កេះ	15
ごしゅじん		ごしゅじん	ប្តី (ប្តីអ្នកដទៃ)	1
ごしゅつさん(しゅつさん)		ごしゅつさん	កើតកូន(ការឆ្លងទន្លេ)	18
コスプレ		コスプレ	ការគុបតែងកាយជាតួណាមួយ	10
ごぜん	午前	ごぜん	ពេលព្រឹក	4
ごぜんちゅう	(午前中)	ごぜんちゅう	កំឡុងពេលព្រឹក	4
こたえ		こたえ	ចម្លើយ	9
こちら		こちら	ខាងនេះ	14
こちらこそ		こちらこそ	ពីខាងខ្ញុំផងដែរ ខ្ញុំក៏ដូចគ្នាដែរ	14
こっち		こっち	ខាងនេះ	4
コップ		コップ	ពែង , កែវ	11
ことし	今年	ことし	ឆ្នាំនេះ	3
ことば		ことば	ពាក្យ	17
こども	子ども	こども	កូន	1
こどもたち	子どもたち	こどもたち	កូនភ្នែង	4
この		この	នោះ	1
ごはん		ごはん	បាយ	4
コピー(します)(【する3】)		コピー	ថតចម្លង	14
コピーき		コピーき	ម៉ាស៊ីនថតចម្លង	14
これ		これ	នេះ	1
ごろ／～ごろ		～ごろ	ប្រហែល	3
こわい		こわい	គួរអោយខ្លាច	13
こわれます【こわれる2】		こわれまゝ	ខូច	13
こん	今～	——	នេះ(ខែនេះ)	18
こんげつ	今月	こんげつ	ខែនេះ	18
コンサート		コンサート	ការប្រគំតន្ត្រី	7
コンサルタント		コンサルタント	ប្រឹក្សាយោបល់	1
こんしゅう	今週	こんしゅう	សប្តាហ៍នេះ	4
こんにちば		こんにちば	សួស្តី	4
こんばん		こんばん	យប់នេះ	8
コンピューター		コンピューター	កុំព្យូទ័រ	1
さ				
さい／～さい		～さい	អាយុ	1
さいきん		さいきん	ថ្លៃនេះ បច្ចុប្បន្ន	15
サイト		サイト	គេហទំព័រ	10
さいとう／さいとうさん		さいとう / さいとうさん	លោក សៃតូ	11
さかい／さかいさん		さかい / さかいさん	លោក ស្រីសាកៃ	4
さかな	魚	さかな	ត្រី	8
さかなつり	魚つり	さかなつり	ស្លូតត្រី	3
さかもと／さかもとさん		さかもと / さかもとさん	លោកស្រីសាកាម៉ូតូ	15
さきます【さく1】		さきまゝ	រឹក	3
さくら		さくら	ផ្កាសាគុរ៉ា	3
さつ／=さつ		——	ក្បាល(ប្រើសម្រាប់រាប់សៀវភៅ)	9
サッカー		サッカー	បាល់ទាត់	2
さつぼろ	札幌	さつぼろ	ទីក្រុងសាប៉ូរ៉ូ	4
さとう／さとうさん		さとう / さとうさん	លោកស្រីសាកូ	1
さま／～さま	～様	——	លោក លោកស្រី (ប្រើជាពាក្យគួសម)	13
さむい		さむい	រងាវ	3
さら		さら	ចាន	11
サラダ		サラダ	ញ៉ុ	11
さん／～さん		——	លោក លោកស្រី	1

	ことば	かんじ	アクセント	クメールご	か
	ざんぎょう		ざんぎょう	ការងារថែមម៉ោង	2
	サンドイッチ		サンドイッチ	សាំងវិច	11
	ざんねん(な)		ざんねん	គួរអោយសោកស្តាយ	12
	さんぽ(します)(【する3】)		さんぽ	ការដើរកំសាន្តយកខ្យល់អាកាស	2
し	じ	～時	～じ	ម៉ោង	1
	しあい		しあい	ការប្រកួត	2
	しあわせ(な)		しあわせ	សុភមង្គល	18
	ジーンズ		ジーンズ	ខោខ្លីប៊ិយ	3
	ジェイポップ/Jポップ		ジェイポップ	តន្ត្រីជបបែបជប៉ុន	2
	じかん	時間	じかん	ពេលវេលា	1
	じかん	～時間	～じかん	ម៉ោង(ចំនួនម៉ោង)	7
	じこ		じこ	គ្រោះថ្នាក់	7
	しごと	仕事	しごと	ការងារ	1
	ししゃ	支社	ししゃ	សាខា	13
	じしよ		じしよ	វចនានុក្រម	9
	しずか(な)		しずか	ស្ងៀមស្ងាត់	3
	した	下	した、した	ក្រោម, ខាងក្រោម	11
	しっかり		しっかり	ហ្មត់ចត់ តឹងរឹង	15
	しつもん		しつもん	សំនួរ	9
	じてんしゃ		じてんしゃ、 じてんしゃ	កង់	1
	シドニー		シドニー	ទីក្រុងស៊ីដនី	13
	しながわ	品川	しながわ	ខេត្តស៊ីណាហ្គាវ៉ា	1
	じぶん	自分	じぶん	ខ្លួនឯង ឬ ដោយខ្លួនឯង	11
	します【する3】		します	ធ្វើ	1
	します(～に)【する3】		します	សម្រេចចិត្ត	18
	じむ		じむ	ការងារការិយាល័យ	14
	ジム		ジム	កន្លែងហាត់ប្រាណ	15
	しめます【しめる2】		しめます	បិទ	14
	じゃあ		じゃあ	អញ្ចឹង.....(ពាក្យឧទាស)	1
	ジャケット		ジャケット、 ジャケット	អាវជុំខ្លី	3
	しゃしん	写真	しゃしん	រូបថត	2
	しゃしんたて	写真たて	しゃしんたて	ស៊ុមរូបថត	17
	しゃちよう		しゃちよう	ប្រធានក្រុមហ៊ុន	14
	シャツ		シャツ	អាវ	17
	ジャパン・エキスポ		ジャパン・エキスポ	ពិព័រណ៍អំពីប្រទេសជប៉ុន	10
	シャワー		シャワー	ទឹកផ្តាសាយ	13
	しゅう	週	しゅう	សប្តាហ៍	10
	しゅうかん		しゅうかん	ទំនៀមទំលាប់	17
	しゅうかん／～しゅうかん	～週間	～しゅうかん	រយៈពេល..... សប្តាហ៍	10
	しゅうしょく		しゅうしょく	ការស្វែងរកការងារ	17
	ジュース		ジュース	ទឹកផ្លែឈើ	11
	じゅうたい		じゅうたい	ស្ទះចរាចរណ៍	7
	しゅうまつ	週末	しゅうまつ	ចុងសប្តាហ៍	8
	じゅうよっか	十四日	じゅうよっか	ថ្ងៃទី១៤	4
	しゅくだい		しゅくだい	លំហាត់ ឬ កិច្ចការផ្ទះ	9
	しゅっさん		しゅっさん	កើតកូន(ការឆ្លងទន្លេ)	17
	しゅつちよう(します)(【する3】)	出張	しゅつちよう	ចុះបំពេញការងារនៅខាងក្រៅ	10
	しゅつぱつ	出発	しゅつぱつ	ចេញដំណើរ	13
	しゅつぱつびん	出発便	しゅつぱつびん	ជើងយន្តហោះចេញដំណើរ	13
	しゅふ		しゅふ	មេផ្ទះ	1
	しゅみ		しゅみ	ចំណង់ចំណូលចិត្ត	2
	しょうかい(します)(【する3】)		しょうかい	ណែនាំ	14
	しょうがつ		しょうがつ	ថ្ងៃចូលឆ្នាំថ្មី	3
	しょうがっこう	小学校	しょうがっこう	សាលាបឋមសិក្សា	9
	しょうぎ		しょうぎ	វិល្លៀងអុកដប៉ុន	2
	しょうず(な)	(上手)	しょうず	ពូកែ	14
	しょうせつ		しょうせつ	ប្រលោមលោក	10
	しょうだん		しょうだん	រឿងនិយាយលេង	13

	ことば	かんじ	アクセント	クメールご	か
	しょうらい		しょーらい	អនាគត	10
	ショー		ショー	ការបង្ហាញ ឬ ល្ខោន	8
	ジョギング		ジョギング	វត្តមានកម្រិតខ្ពស់	16
	しょくじ	食事	しょくじ	ការទទួលបានអាហារ	5
	しょっぱい		しょっぱい	ប្រៃ	12
	します【しる1】		しまーす	ដឹង ឬ ស្គាល់	5
	しろ	白	しーろ	ស	11
	しろい	白い	しろい	ពណ៌ស	6
	じん／～じん	～人	～じん	ជនជាតិ	1
	しんいち／しんいちさん	新一／新一さん	しんいち／しんいちさん	លោក ស៊ិនស៊ិណឺ	13
	しんかんせん		しんかんせん	រថភ្លើងលឿន	4
	しんごう		しんごう	ភ្លើងចរាចរ	6
	しんじゆく	新宿	しんじゆく	ស៊ិនជីគី(ឈ្មោះទីកន្លែង)	5
	しんせき		しんせき	សាច់ញាតិ	1
	しんせん(な)		しんせん	ស្រស់	12
す	すいぞくかん		すいぞくかん	កន្លែងចិញ្ចឹមសត្វទឹក ឬ ផលរបៀបដ្ឋាន	8
	します【すう1】		しまーす	ដក	16
	すいようび／すい	水曜日／水	すいようび	ថ្ងៃពុធ	1
	スーツ		スーツ	សម្លៀកបំពាក់ឈុត	7
	スープ		スープ	ស៊ុប	11
	スカート		スカート	សំពត់	7
	すき(な)	好き	すき	ចូលចិត្ត	2
	スキー		スキー	កីឡាស្គី	3
	すきます【すく1】		すきまーす	មិនពេញ ឬ មិនកកកុញ	11
	すぎます／～すぎます【すぎる2】		～すぎまーす	ជ្រុល លើស	13
	すぐ		すぐ	ភ្លាមៗ	6
	すくない	少ない	すくない	តិចតួច	5
	スケジュール		スケージュール、スケジュール	កាលវិភាគ	13
	すごい		すごーい	អស្ចារ្យ	4
	すこし	少し	すこーし	តិចតួច	9
	すし		すし、すし	ស៊ីស៊ី	8
	すずき／すずきさん		すずき／すずきさん	លោកស្រី ស៊ិប៊ុគី	7
	すずしい		すずしい	ត្រជាក់ស្រួល	3
	スタッフ		スタッフ	បុគ្គលិក	14
	ずっと		ずっと	រហូត	14
	すっぱい		すっぱい	ជូរ	12
	すてき(な)		すてき	ស្អាត គួរអោយស្រលាញ់	6
	ストレス		ストーレス	ភាពតានតឹង	15
	ストレッチ		ストレーツチ	ការហាត់ប្រាណលំដាប់ដើម	16
	スピーチ		スピーチ	សុន្ទរកថា	9
	スプーン		スプーン	ស្លាបព្រា	11
	スペイン		スペーイン	ប្រទេសអេស្ប៉ាញ	2
	スペインご	スペイン語	スペインご	ភាសាអេស្ប៉ាញ	2
	スポーツ		スポーツ	កីឡា	2
	スポーツクラブ		スポーツクラブ	ក្លឹបហាត់កីឡា	16
	すみます【すむ1】		すきまーす	រស់នៅ	1
	すみません		すみませーん	សុំទោស	6
	すわります【すわる1】		すわりまーす	អង្គុយ	14
せ	せいかつ		せいかつ	ជីវភាព	15
	セーター		セーター	អាវដាវ	3
	せかい		せーかい	ពិភពលោក	12
	せつめい(します)(【する3】)		せつめい	ពន្យល់	9
	せなか		せなか	ខ្នង	15
	ぜひ		ぜーひ	កុំខាន	5
	せん	先～	——	(ខែ) មុន	18
	せんげつ	先月	せんげつ	ខែមុន	18
	せんしゅう	先週	せんしゅう	សប្តាហ៍មុន	13
	せんせい	先生	せんせい	គ្រូបង្រៀន	9

	ことば	かんじ	アクセント	クメールご	か
	ぜんぜん		ぜんぜん	អត់ទាល់តែសោះ	4
	センター		センター	មជ្ឈមណ្ឌល	10
	せんだい	仙台	せんだい	ទីក្រុងសិនដៃ	4
そ	そう		そーう	អញ្ចឹង.....(ពាក្យឧទាស)	1
	そうだん(します)(【する3】)		そうだん	ពិភាក្សា	11
	そして		そして	ហើយ	3
	そっち		そっちー	ទីនោះ	4
	そと	外	そーと	ខាងក្រៅ	2
	その		その	នោះ	2
	そふ		そーふ	ជីវិត(ការរបស់ខ្ញុំ)	1
	そぼ		そーぼ	ជីវិត យាយ (យាយរបស់ខ្ញុំ)	1
	そら	空	そーら	មេឃ	4
	それ		それ	នោះ	12
	それから		それから	បន្ទាប់មកទៀត	2
	そんな		そんな	បែបនោះ ឬ ដូចនោះ	14
た	だいがく	大学	だいがく	សាកលវិទ្យាល័យ	9
	だいがくいん		だいがくーいん	អនុបណ្ឌិត	9
	だいじょうぶ(な)		だいじょうぶ	អត់មានបញ្ហាទេ	3
	だいすき(な)	(大好き(な))	だーいすき	ចូលចិត្តខ្លាំង	17
	たいせつ(な)		たいせつ	សំខាន់	18
	たいせつにします		たいせつに しまーす	យកចិត្តទុកដាក់	18
	たいそう(します)(【する3】)		たいそう	ហាត់ប្រាណ ឬ ធ្វើលំហាត់ប្រាណ	15
	だいたい		だいたい	ជាទូទៅ ឬ ប្រហែល	15
	たいふう		たいふう	ខ្យល់ព្យុះ	4
	たいへん(な)		たいへん	ដែលពិបាក យ៉ាប់យឺន	2
	たかい	高い	たかーい	ថ្លៃ	5
	たかい	高い	たかーい	ខ្ពស់	5
	たくさん		たくさん	ច្រើន	1
	タクシー		タークシー	ឡានតាក់ស៊ី	6
	たちます【たつ1】		たちまーす	ឈរ	15
	たてももの		たてーもの	អគារ សំណង់	6
	たとえば		たとーえば	ឧទាហរណ៍	17
	たなか／たなかさん	田中／田中さん	たなか / たなかさん	លោកតាណាកា	2
	たのしい	楽しい	たのしーい	សប្បាយ	1
	たのしみ	楽しみ	たのしーみ	ទស្សន៍រង់ចាំដោយក្តីរីករាយ	3
	たばこ		たばこ	បារី	16
	たぶん		たーぶん	ប្រហែល	4
	たべます【たべる2】	食べます	たべまーす	ញ៉ាំ ពិសា ស៊ី	2
	たべもの	食べ物	たべーもの	របស់ញ៉ាំ អាហារ	5
	たまご	卵	たまーご	ស៊ុត ពង	12
	だめ(な)		だめー	មិនល្អទេ មិនកើតទេ	15
	だれ		だーれ	អ្នកណា	1
	タワー		ターワー	តួបំប	6
	たんご		たんご	ពាក្យ	9
	たんじょうび	誕生日	たんじょうび	ខួបកំណើត	17
	ダンス		ダンス	រាំ	10
	だんだん		だんだん	កាន់តែ	3
	たんとう(します)(【する3】)		たんとう	ទទួលបន្ទុក ឬ ទទួលខុសត្រូវ	13
ち	ちいさい	小さい	ちいさーい	តូច	5
	チーズ		チーーズ	ឈើស	12
	チェック(します)(【する3】)		チェック	ពិនិត្យ ឬ ត្រួតពិនិត្យ	9
	ちかい		ちかーい	ជិត	1
	ちがいます【ちがう1】		ちがいまーす	ខុស	9
	ちかく		ちかーく、ちかーく	ជិត ភ្ញៀវ	6
	ちこく		ちこく	យឹត	7
	ちず		ちーず	ផែនទី	8
	ちち	父	ちーち、ちちー	ឪពុក(ឪពុករបស់ខ្ញុំ)	1
	ちやわん	(茶わん)	ちやわん	ពែងតែ ឬ កូនចានចង្ហើ	9

	ことば	かんじ	アクセント	クメールご	か
	ちゆう	(~中)	~ちゆう	ក្នុងពេល	13
	ちゆうがっこう	中学校	ちゆうがっこう	អនុវិទ្យាល័យ	9
	ちゆうごく	中国	ちゆうごく	ប្រទេសចិន	2
	ちゆうごくご	中国語	ちゆうごくご	ភាសាចិន	2
	ちゆうごくじん	中国人	ちゆうごくじん	ជនជាតិចិន	2
	チョコレート		チョコレート	ស៊ូតូឡា	11
	ちよっと		ちよっと	បន្តិច	4
	チリ		チリ	ម្លូស	12
つ	つうやく		つうやく	បកប្រែ(បកប្រែផ្ទាល់មាត់)	10
	つかいます【つかう1】	使います	つかいまーす	ប្រើ	9
	つかれ		つかれー	អស់កម្លាំង	15
	つかれます【つかれる2】		つかれまーす	នឿយហត់	7
	つき	(月)	つきー	លោកខែ	4
	つき	月	つきー	ខែ	10
	つきます【つく1】	(着きます)	つきますー	មកដល់	7
	つきみ	(月見)	つきみー	ពិធីបុណ្យព្រះចន្ទ ឬ មើលព្រះចន្ទពេញរង	3
	つくります【つくる1】	作ります	つくりまーす	បង្កើត	2
	つけます【つける2】		つけまーす	បិទ	14
	つけもの		つけものー	ជ្រក់	12
	ツナ		ツナー	ត្រីតូណា	12
	ツボ		ツボー	ចំណុចសង្កត់	15
	つま		つまー	ភរិយា(ភរិយាខ្ញុំ)	1
	つめたい		つめたいー、つめたーい	ត្រជាក់	12
	つもらす【つめる1】		つもらまーす	ឡើងក្រាស់ ឬ កកកុញ	4
	つよい		つよーい	ខ្លាំង	4
て	て	手	てー	ដៃ	15
	ティーシャツ	Tシャツ	ティーシャツー	អាវយឺក	3
	ていこく	定刻	ていこくー	ពេលវេលាដែលបានកំណត់	13
	テーブル		テーブルー	តុ	11
	でかけます【でかける2】	出かけます	でかけまーす	ចេញទៅក្រៅ ឬ ចេញក្រៅ	7
	てがみ		てがみー	សំបុត្រ	4
	できます【できる2】		できまーす	អាច ឬ ចេះ	2
	できるだけ		できるだけー	តាមដែលអាចធ្វើទៅបាន	15
	テスト		テストー	ការប្រលង	9
	てつだいます【てつだう1】		てつだいまーす	ជួយ	9
	では		でーは	បន្ទាប់ ឬ អញ្ចឹង	18
	デパート		デパートー	ផ្សារទំនើប	5
	でます【でる2】	出ます	でまーす	ចេញក្រៅ ឬ លេចចេញ	4
	でも		でーも	ប៉ុន្តែ	1
	テレビ		テレビー	ទូរទស្សន៍	5
	てんき	天気	てんきー	អាកាសធាតុ	3
	でんき	電気	でんきー	អគ្គិសនី	13
	でんしゃ	電車	でんしゃー、でんしゃー	រថភ្លើង	1
	てんぷら		てんぷらー	អាហារបំពង	8
	でんわ(します)(【する3】)	電話	でんわー	និយាយទូរសព្ទ	13
と	ドア		ドアー	ទ្វារ	14
	ドイツ		ドイツー	ប្រទេសអាល្លឺម៉ង់	9
	ドイツご	ドイツ語	ドイツごー	ភាសាអាល្លឺម៉ង់	9
	どう		どうー	យ៉ាងមេចដែរ	1
	とうきょう	東京	とうきょうー	ទីក្រុងតូក្យូ	1
	どうして		どうしてー	ហេតុអ្វី	3
	どうぞ		どうぞー	សូមអញ្ជើញ	11
	とうちゃく	到着	とうちゃくー	ការមកដល់ ឬ ចុះចត	13
	とうちゃくびん	到着便	とうちゃくびんー	ផែនហោះហើរដែលមកដល់	13
	どうぶつ		どうぶつー	សត្វ	8
	どうぶつえん		どうぶつえんー	ស្ទួនសត្វ	5
	どうも		どうもー	អរគុណច្រើន	6
	どうやって		どうやってー	ធ្វើដូចម្តេច	1
	とおい		とおいー、とおーい	ឆ្ងាយ	5

ことば	かんじ	アクセント	クメールご	か
とおく		とおくー	ឆ្ងាយ	16
とおり	通り	とおりー	ផ្លូវ	5
とき	(時)	ときー	ពេល ឬ នៅពេល	2
ときどき		ときどきー	ជួនកាល	2
とくい(な)		とくいー	ដែលលឿន	2
どくしょ	読書	どくしょー	ការអាន	2
とくに		とくにー	ជាពិសេស	2
とけい	時計	とけいー	នាឡិកា	17
どこ		どこー	ទីណា ឬ កន្លែងណា	1
どこか		どこかー	កន្លែងណាមួយ	8又
ところ		ところー	ទីកន្លែង	1
としょかん		としょかんー	បណ្ណាល័យ	6
どちら		どちらー	មួយណា(រវាងរបស់ពីរយ៉ាង)	11
どっち		どっちー	មួយណា(ពាក្យនេះប្រើក្នុងការនិយាយជ្រើសរើសរបស់មួយក្នុងចំណោមរបស់ពីរ)	11
とても		とてもー	ណាស់	3
どの		どのー	មួយណា(ប្រើសម្រាប់ជ្រើសរើសរបស់ដែលមានចាប់ពី៣ឡើងទៅ)	3
どのぐらい		どのぐらいー、 どのぐらいー	ប្រហែលប៉ុន្មាន ឬ រយៈពេលប៉ុន្មាន	1
トマト		トマトー	ប៉េងប៉ោះ	12
とまります【とまる1】	止まります	とまりまーす	ឈប់	7
ともだち	友だち	ともだちー	មិត្តភក្តិ	1
どようび／ど	土よう日／土	どようび／どー	ថ្ងៃសៅរ៍	4
ドライバー		ドライバーー	អ្នកបើកបរ	13
ドライブ		ドライブー	ការបើកបរ	2
とらさん		とらさんー	លោក តុរ៉ា	5
ドラマ		ドラマー	រឿងភាគ	10
とります(しゃしんを)【とる1】		とりまーす	ថត(ថតរូបភាព)	2
どれ		どれー	មួយណា(របស់មានចាប់ពី៣ឡើងទៅ)	10
トレーナー		トレーナーー	អ្នកអនុវត្ត ឬ អ្នកហាត់សម	16
トレーニング		トレーニングー	ការអនុវត្ត ឬ ការហាត់សម	15
とれます(つかれが)【とれる2】		とれまーす	ដើម្បីបំបាត់ភាពអស់កម្លាំង / ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ	15又
どんな		どんなー	បែបណា	2
な				
ナイフ		ナイフー	កាំបិត	11
なか	中	なかー	ក្នុង ឬ ខាងក្នុង	2
ながい		ながいー	វែង	3
なかがわ／なかがわさん	(中川／中川さん)	なかがわ／ なかがわさんー	លោកស្រីណាកាហ្គាវ៉ា	3
なかむら／なかむらさん		なかむら／ なかむらさんー	លោកស្រីណាកាមីរ៉ា	13
なつ	夏	なつー	រដូវក្តៅ	3
なつやすみ	夏休み	なつやすみー	ថ្ងៃសម្រាករដូវក្តៅ	3
ななえ／ななえさん		ななえ／ ななえさんー	លោកស្រីណាណាអិ	6
なに／なん	何	なに／ なんー	អ្វី	1
なにか	何か	なにかー	អ្វីមួយ	15
なにも	何も	なにもー	គ្មានអ្វីទេ មិនមានអ្វីទេ	7
なまえ		なまえー	ឈ្មោះ	6
ならいます【ならう1】		ならいまーす	រៀន	10
なります(～に／～く)【なる1】		なりまーす	ក្លាយទៅជា	3
に				
にがて(な)		にがてー	ខ្សោយ ឬ មិនល្អ	3
にぎやか(な)		にぎやかー	រស់រវើក	3
にく	肉	にくー	សាច់	15
にし	西	にしー	ទិសខាងលិច	5
にち／～にち	～日	_____	ថ្ងៃ	4
にちようび／にち	日よう日／日	にちようびー	ថ្ងៃអាទិត្យ	4
にほん／にっぽん	日本	にほん／ にっぽんー	ប្រទេសជប៉ុន	1
にほんご	日本語	にほんごー	ភាសាជប៉ុន	1
にほんしゅ	(日本酒)	にほんしゅー	ស្រាជប៉ុន	11
にほんじん	日本人	にほんじんー	ជនជាតិជប៉ុន	1

	ことば	かんじ	アクセント	クメールご	か
	にほんてき(な)	日本てき	にほんてき	បែបជប៉ុន	6
	にほんぶんか	日本文化	にほんぶんか	វប្បធម៌ជប៉ុន	10
	にます【にる2】		にます	ស្រាដេង	9
	にもつ		にもつ	គំរ៉ាន់	13
	にゆうがくしき		にゆうがくしき	ពិធីបើកបរសន្តិសុខ	3
	にん／～にん	～人	_____	នាក់(ប្រើសម្រាប់រាប់មនុស្ស)	1
	にんき	人気	にんき	ប្រជាប្រិយភាព	5
	にんぎょう		にんぎょう	តុក្កតា	2
ぬ	ぬるい		ぬるい	មិនសូវក្តៅ ឬ ក្តៅតិចៗ	13
ね	ネクタイ		ネクタイ	ក្រវ៉ាត់ក	17
	ねこ		ねこ	ឆ្កា	3
	ねだん		ねだん	តម្លៃ	13
	ネックレス		ネックレス	ខ្សែក	17
	ねます【ねる2】		ねます	ដេក ឬ គេង	2
	ねむい		ねむい、ねむい	ងងុយដេក	13
	ねられます／ねられません		ねられます／ ねられません	អាចគេង / មិនអាចគេងបាន	15
	ねん	年	ねん	ឆ្នាំ	10
	ねん／～ねん	～年	_____	ឆ្នាំ	10
	ねんせい	～年生	～ねんせい	សិស្សឆ្នាំកី ឬ សិស្សឆ្នាំទី	3
の	のだ／のださん	(野田／野田さん)	のだ／のださん	លោកណូដា	2
	のみます【のむ1】	飲みます	のみます	ផឹក	2
	のみもの	飲み物	のみもの	របស់ផឹក	11
	のります【のる1】	乗ります	のります	ជិះ	6
は	は		は	ផ្ទៃ	15
	はあ		_____	ហ្នា..... (ពាក្យឧទាស)	13
	パーティー		パーティー	ដប់លៀង	3
	バーベキュー		バーベキュー	កម្មវិធីអាច់អាង	11
	はい		はい	បាទ ឬ ចាស	2
	はいります【はいる1】	入ります	はいります	ចូល	12
	はくぶつかん		はくぶつかん	សារមន្ទីរ	4
	はし		はし	ចក្រ	11
	はし／～はし		はし	ស្ពាន	6
	はじめて		はじめて	លើកដំបូង	16
	はじめます【はじめる2】		はじめます	ចាប់ផ្តើម	14
	ばしょ	場所	ばしょ	ទីកន្លែង	7
	はしります【はする1】	走ります	はしります	រត់	15
	パス		パス	ឡានក្រុង	1
	パソコン		パソコン	កុំព្យូទ័រយួរដៃ	14
	はたらきます【はたらく1】		はたらきます	ធ្វើការ	1
	はつおん		はつおん	ការបញ្ចេញសំលេង	9
	バッグ		バッグ	កាបូប	17
	パッパ		パッパ	ឈ្មោះអ្នកនិពន្ធជនជាតិអាណ្តីម៉ង់	2
	パドミントン(します)【する3】		パドミントン	លេងកីឡាវាយសី	16
	はな	花	はな	ផ្កា	2
	はな		はな	ច្រមុះ	15
	はなします【はなす1】	話します	はなします	និយាយ ឬ ជជែក	1
	バナナ		バナナ	ចេក	11
	はなび	(花火)	はなび	កាំជ្រួច	3
	はなみ	花見	はなみ	ការមើលផ្កាវិក	3
	はは	母	はは	ម្តាយ (ម្តាយយើង)	1
	はやい		はやい	មុន(ចេញមុនម៉ោង)	7
	はやく(はやい)		はやく	លឿន	7
	はらじゆく	原宿	はらじゆく	ហាវជីគី(នៅតូក្យូ)	5
	はる	春	はる	រដូវផ្កាវិក	3
	はれ	晴れ	はれ	មេឃស្រលះ	4
	はれます【はれる2】	晴れます	はれます	មេឃស្រលះ	4
	バレンタイン・デー		バレンタイン・デー	ថ្ងៃបុណ្យនៃក្តីស្រឡាញ់	17
	はん／～はん	～半	～はん	កន្លះ ឬ ពាក់កណ្តាល	7

	ことば	かんじ	アクセント	クメールご	か
	パン		パン	នំប៉័ង	11
	ばんごう	番号	ばんごう	លេខ	13
	ばんごはん		ばんごはん	អាហារពេលល្ងាច	8
	パンフレット		パンフレット	ខិតប័ណ្ណផ្សព្វផ្សាយ	14
ひ	ひ	日	ひ、ひ	ថ្ងៃ	7
	ビール		ビール	ស្រាបៀរ	11
	ひがし	東	ひがし	ទិសខាងកើត	11
	ピクニック		ピクニック	ការយកអាហារទៅញុំាផ្កានៅខាងក្រៅ	11
	ひこうき		ひこうき	យន្តហោះ	13
	ひさしぶり		ひさしぶり	ខានជួបគ្នាវិញហើយ	13
	びじゅつかん		びじゅつかん	សារមន្ទីរសិល្បៈ	2
	ひしょ		ひしょ	លេខា	14
	ひだり	左	ひだり	ឆ្វេង	6
	ひづけ		ひづけ	កាលបរិច្ឆេទ	4
	ひっこし(します)(【する3】)		ひっこし	រើផ្ទះ	18
	ひと	人	ひと、~ひと	មនុស្ស	1
	ひとつ	1つ/一つ	ひとつ	មួយ(ប្រើសម្រាប់រាប់របស់)	6
	ひとつめ	1つ(目)/一つ(目)	ひとつめ	ជាដំបូង ឬ ទីមួយ លំដាប់ទី១	6
	ひとり	1人/一人	ひとり	ម្នាក់(មនុស្សម្នាក់)	2
	ひま(な)		ひま	ទំនេរ	2
	ひまわり		ひまわり	ផ្កាឈូករដូវ	3
	びょういん		びょういん	មន្ទីរពេទ្យ	1
	ひらがな		ひらがな	អក្សរហិរ៉ាហ្កាណា	9
	ひる	昼	ひる	ពេលថ្ងៃ	3
	ビル		ビル	អគារ ឬ សំណង់	5
	ひるごはん	昼ごはん	ひるごはん	អាហារពេលថ្ងៃត្រង់	8
	ひるごろ	昼ごろ	ひるごろ	ពេលថ្ងៃត្រង់	4
	ひろい	広い	ひろい	ទូលាយ	5
	ひろしま	広島	ひろしま	ទីក្រុងហិរ៉ូស៊ីម៉ា	1
	ヒント		ヒント	តំរូវ ឬ ពាក្យគន្លឹះ	12
	びんめい	便名	びんめい	ឈ្មោះដើងហោះហើរ	13
ふ	ファイル		ファイル	សំណុំដាក់ឯកសារ	14
	ファックス		ファックス	ម៉ាស៊ីនទូរសារ	14
	ファッション		ファッション	ម៉ូដ	5
	フィリピン		フィリピン	ប្រទេសហ្វីលីពីន	10
	プール		プール	អាងហែលទឹក	16
	ふうん		——	ហ្វី.....(ពាក្យឧទាស)	12
	フォーク		フォーク	សម	11
	ふきます【ふく1】		ふきます	បក់ ឬ ខ្យល់បក់	4
	ふく		ふく	សម្លៀកបំពាក់	3
	ふくおか	福岡	ふくおか	ខេត្តហ្វុគុកា	4
	ふじさん	(富士山)	ふじさん	ភ្នំហ្វុជី	5
	ふたつ	2つ/二つ	ふたつ	ពី(ប្រើសម្រាប់រាប់របស់)	5
	ふたつめ	2つ(目)/二つ(目)	ふたつめ	ទីពីរ ឬ លំដាប់ទី២	6
	ふたり	2人/二人	ふたり	ពីនាក់	1
	ぶどう		ぶどう	ទំពាំងបាយជូរ	3
	ふべん(な)		ふべん	មិនស្រួល គ្មានជាសុខភាព	5
	ふゆ	冬	ふゆ	រដូវរងា	3
	フライト		フライト	ដើងហោះហើរ	13
	ブラジル		ブラジル	ប្រទេសប្រេស៊ីល	10
	ブラジルじん	ブラジル人	ブラジルじん	ជនជាតិប្រេស៊ីល	10
	フラメンコ		フラメンコ	របាំហ្វ្លាមេនកូ	10
	フランス		フランス	ប្រទេសបារាំង	9
	フランスご	フランス語	フランスご	ភាសាបារាំង	9
	ふります【ふる1】		ふります	ធ្លាក់ (ធ្លាក់ភ្លៀង ធ្លាក់ព្រិល)	4
	ふるい	古い	ふるい	ចាស់	5
	ブルーベリー		ブルーベリー	ប៊ូប៊ីរី	15

	ことば	かんじ	アクセント	クメールご	か
	プレゼント(します)(【する3】)		プレーゼント	អំណោយ	17
	ブログ		ブログ	ប្លុក	7
	ふん／～ふん／ぶん	～分	～ふん	នាទី	1
	ぶんか	文化	ぶんか	វប្បធម៌	9
	ぶんぼう		ぶんぼう	វេយ្យាករណ៍	9
へ	ペア		ペーア	ដៃគូ	17
	へえ		——	ហេ (ជាពាក្យឧទាស)	8
	ベトナム		ベトナム	ប្រទេសវៀតណាម	10
	へや		へや	បន្ទប់	13
	ペン		ペーン	ប៊ិច	14
	べんきょう(します)(【する3】)	勉強(します)	べんきょう	រៀន	1
	へんじ		へんじ	ឆ្លើយតប	11
	べんり(な)		べーんり	ងាយស្រួល	1
ほ	ホーム		ホーーム	ផ្ទះ	5ス
	ホール		ホール	សាល	2
	ほか		ほか	ផ្សេងទៀត	2
	ほし		ほし	ផ្កាយ	4
	ほしい		ほしーい	ចង់(ចង់បានអ្វីមួយ)	17
	ほっかいどう	北海道	ほっかーいどう	ទីក្រុងហុកកៃដូ	8
	ポテトチップス		ポテトチップス	ដំឡូងបំពង	11
	ホテル		ホーテル	សណ្ឋាគារ	5
	ほら		ほーら	មើលនោះ(ជាពាក្យឧទាស)	18ス
	ホラー		ホーラー	ភាពយន្តភ័យរន្ធត់	2
	ポルトガル		ポルトガル	ប្រទេសព័រទុយហ្គាល់	10
	ポルトガルご	ポルトガル語	ポルトガルご	ភាសាព័រទុយហ្គាល់	10
	ほん	本	ほーん	សៀវភៅ	2
	ほん／～ほん／ほん／ほん	(～本)	——	ដើម (ប្រើសម្រាប់រាប់របស់ផងៗ)	16
	ほんしゃ	本社	ほーんしゃ	ការិយាល័យកណ្តាល	13
	ほんとう		ほんとう	ពិត ពិតប្រាកដ	18ス
	ほんとうに		ほんとうに	ពិតមែន	9ス
	ほんや	本や	ほーんや	ហាងលក់សៀវភៅ	7
	ほんやく(します)(【する3】)		ほんやく	បកប្រែ (បកដោយការសរសេរ)	10
ま	まあ		まーあ	ម៉ា.....(ជាពាក្យឧទាសប្រើសម្រាប់មុនសួរស្រី)	5ス
	まあまあ(な)		まあまーあ、まーあまあ	ធម្មតាៗ មិនមានអ្វីជាពិសេសទេ	14ス
	まい	毎～	——	រាល់	16
	まいあさ	毎朝	まーいあさ	រាល់ព្រឹក	16
	まいしゅう	毎週	まいしゅう	រាល់សប្តាហ៍	1
	まいつき	毎月	まいつき	រាល់ខែ	18
	まいとし／まいねん	毎年	まいとし / まいねん	រាល់ឆ្នាំ	10
	まいにち	毎日	まーいにち	រាល់ថ្ងៃ	1
	まいばん		まーいばん	រាល់យប់	16
	まえ	前	まーえ	មុខ ឬ ខាងមុខ	6
	まがります【まがる1】		まがりまーす	បត់(បត់ឆ្វេងឬបត់ស្តាំ)	6
	まご		まごー	ចៅ	1
	マシン		マシーン	ម៉ាស៊ីន	16
	まずい		まずーい	មិនឆ្ងាញ់	12
	また		またー	ម្តងទៀត	7
	まだ		まーだ	មិនទាន់រួចទេ	8
	まだまだ		まーだまだ	មិនទាន់ល្អនៅឡើយទេ	14
	まち	町	まちー	ទីក្រុង	4
	まちあるき	町歩き	まちあーるき	ដើរលេងក្នុងក្រុង	5
	まちあわせ	待ちあわせ	まちあわせ	ការណាត់ជួប	7
	まちがえます【まちがえる2】		まちがえまーす	ខុស ឬ មានកំហុស	7
	まちます【まつ1】	待ちます	まちまーす	រង់ចាំ	7
	マッサージ(します)(【する3】)		マッサージ	ម៉ាស្សា	15
	まっすぐ(な)		まっすーぐ	ត្រង់ ឬ ទៅត្រង់	6
	まど		まーど	បង្អួច	14
	マドリード		マドリーード	ទីក្រុងម៉ាឌ្រីត	13

	ことば	かんじ	アクセント	クメールご	か
	まよいます【まよう1】		まよいまーす	វង្វេង ឬ វង្វេងផ្លូវ	7
	まるい		まるい、まるーい	មូល	6
	マレーシア		マレーシア	ប្រទេសម៉ាឡេស៊ី	10
	まわします【まわす1】		まわしまーす	បង្វិល (បង្វិលរបស់)	15
	マンガ		マンガ	សៀវភៅកំនូរ	10
	まんざい		まんざーい	កម្មវិធីកំប្លែង	10
み	みえます【みえる2】	見えます	みえまーす	ឃើញ	6
	みかん		みーかん	ផ្លែក្រូច	3
	みぎ	右	みぎ	ស្តាំ	6
	みせ	店	みせー	ហាង តូប	5
	みち	道	みち	ផ្លូវ	6
	みっか	3日/三日	みっか	ថ្ងៃទី៣	18
	みつつ	3つ/三つ	みつつー	បី(ប្រើសម្រាប់រាប់របស់)	11
	みなさん		みなーさん	អ្នកទាំងអស់គ្នា	11
	みます【みる2】	見ます	みまーす	មើល	2
	みみ	耳	みみー	ត្រចៀក	15
	みんな		みんなー	អ្នកទាំងអស់គ្នា	5
む	むかえます【むかえる2】		むかえまーす	ទៅទទួលអ្នកណាម្នាក់នៅព្រលានយន្តហោះ ឬស្ថានីយ	13
	むずかしい		むずかしい、 むずかしーい	ពិបាក	9
	むすこ		むすこ	កូនប្រុស(កូនរបស់យើង)	1
	むすこさん		むすこさん	កូនប្រុស(កូនរបស់គេ)	1
	むすめ		むすめー	កូនស្រី(កូនរបស់យើង)	1
	むすめさん		むすめさん	កូនស្រី(កូនរបស់គេ)	1
	むね		むねー	ទ្រូង	15
	むり(します)(【する3】)		むーり	ទៅមិនរួច ដែលមិនអាចទៅរួច	15
め	め	目	めー	ភ្នែក	15
	めいしいれ	(めいし入れ)	めいしーいれ	ប្រអប់ដាក់នាមប័ណ្ណ	17
	メートル/～メートル		～メーートル	ម៉ែត្រ	4
	メール		メール	អ៊ីមែល	1
	メキシコ		メキシコ	ប្រទេសមិកស៊ិកូ	18
	めずらしい		めずらしーい	ប្លែក កម្រ (របស់កម្រ)	8
	メッセージ		メーッセージ	សារ	14
	メモ		メーモ	កត់ចំណាំ	14
	メルボルン		メルボールン	ទីក្រុងមែលប៊ែន	3
も	もう		もーう	រួចរាល់	8
	もう		もう	ទៀត	9
	モーターズ		モーターズ	ម៉ូទ័រ (ឈ្មោះក្រុមហ៊ុន)	13
	もくようび/もく	木よう日/木	もくよーうび	ថ្ងៃព្រហស្បតិ៍	1
	もじ		もーじ	អក្សរ	9
	もしもし		もーしもし	ហេឡូ សូស្តី (ប្រើពេលនិយាយទូរសព្ទ)	4
	もちます【もつ1】	持ちます	もちまーす	មាន កាន់ ឬ យូរ	11
	もちろん		もちーろん	ពិតប្រាកដ ឬ ពិតណាស់	8
	もっていきます【もっていく1】	持っていきます	もっていきまーす	យកទៅ ឬ កាន់ទៅ	11
	もってきます【もってくる3】	持ってきます	もってきますーす	យកមក ឬ កាន់មក	11
	モネ		モーネ	ជនជាតិបារាំង	2
	もの	物	ものー	របស់ វត្ថុ	8
	もみじ		もーみじ	ស្លឹកឈើប្រេពណ៍ក្រហមព្រឿងៗ	3
	もらいます【もらう1】		もらいまーす	ទទួល	13
や	やぎ/やぎさん	(八木/八木さん)	やぎー/やぎさん	លោកយ៉ាហ្គី	9
	やきそば		やきそば	មីនា	2
	やきとり		やきとり	សាច់មាន់អាំង	5
	やきゅう		やきゅう	កីឡាវាយកូនបាល់	2
	やけい		やけい	ទិដ្ឋភាពពេលយប់	8
	やさい	野菜	やさい	បន្លែ	12
	やさん/～やさん		——	ហាង ឬ តូប	8
	やすい	安い	やすーい	ថោក	5
	やすだ/やすださん	(安田/安田さん)	やすだー/やすださん	លោកស្រី យ៉ាស៊ីដាក់	15

	ことば	かんじ	アクセント	クメールご	か
	やすみ	休み	やすみー	ថ្ងៃសម្រាក	3
	やたい		やーたい	តួបលក់អាហារតាមចិញ្ចើមផ្លូវ	8
	やま	山	やまー	ភ្នំ	3
	やまだ／やまださん	(山田／山田さん)	やまだー／やまださんー	លោកស្រី យ៉ា៉ម៉ាដាក់	3
	やみます【やむ1】		やみまーす	រាំង ឈប់ (រាំងភ្លៀង)	4
	やります【やる1】		やりまーす	ធ្វើ	15
	ゆ	ゆうえんち		ゆうえーんち	សួនកម្សាន្ត
ゆうこ／ゆうこさん			ゆうーこ／ゆうーこさん	លោកស្រីយូគូ	1
ゆうめい(な)			ゆうめいー	ល្បីល្បាញ	5
ゆかた			ゆかたー	អាចប្រពៃណីរបស់ជប៉ុនប្រើនៅរដូវក្តៅ	3
ゆき		雪	ゆきー	ព្រិល	4
ゆきだるま		雪だるま	ゆきだーるま	រូបសំណាកធ្វើពីទឹកកក	4
ゆっくり			ゆっくーり	យឺតៗ	4
ゆっくりします【する3】			ゆっくーりします	សម្រាកសំហែរ	2
ゆびわ			ゆびわー	ជញ្ជីន	18
よ		ようこそ		よーうこそ	សូមស្វាគមន៍
	ようび	よう日	ようびー	ថ្ងៃ.....	11
	ヨガ		ヨーガ	កីឡាយូហ្កា	16
	よかったら		よーかったら	ប្រសិនបើចូលចិត្ត ឬ ប្រសិនបើជាការល្អ	6
	よく		よーく	ញឹកញាប់	2
	よく		よーく	ល្អ	4
	よこ		よこー	ចំហៀង	12
	よしだ／よしださん		よしだー／よしださんー	លោកយូស៊ីដាក់	1
	よつつ	4つ／四つ	よつつー	ចំននបួន(ប្រើសម្រាប់រាប់របស់)	3
	よてい		よていー	គម្រោង	8
	よみます【よむ1】	読みます	よみまーす	អាន	2
	よやく		よやくー	កក់ទុក	18
	よる	夜	よーる	យប់ ពេលយប់	3
	よろこびます【よろこぶ1】		よろこびまーす	សប្បាយចិត្ត ឬ រំភើបចិត្ត	18
よろしく		よろしくー	ជាពាក្យប្រើពេលអោយគ្នាជួយធ្វើអ្វីមួយ ឬ ពេលពឹងពាក់អ្នកណាម្នាក់	9	
ら	ラーメン		ラーメン	មី(មីជប៉ុន)	8
	らい	来～	——ក្រោយ	18
	らいげつ	来月	らーいげつ	ខែក្រោយ	3
	らいしゅう	来週	らいしゅう	សប្តាហ៍ក្រោយ	1
	ライトアップ		ライトアップ	ភ្លើងបំភ្លឺ	8
	らいねん	来年	らいねん	ឆ្នាំក្រោយ	1
	ラウンジ		ラウンジ	កន្លែងអង្គុយ ឬកន្លែងរង់ចាំ	16
	り	りっぱ(な)		りっぱー	អស្ចារ្យ ឬ ប្រសើរ
りゆうがく(します)(【する3】)		留学	りゆうがく	ទៅរៀននៅបរទេស	10
りゆうがくせい		留学生	りゆうがくーせい	និស្សិតបរទេស	10
りょう／りょうくん			りょうー／りょうくん	លោក្ស	1
りょうしん			りょうーしん	ឪពុកម្តាយ	1
りょうり		料理	りょうーり	ម្ហូប	2
りょこう(します)(【する3】)		旅行	りょこう	ដំណើរកំសាន្ត	2
リラックス(します)(【する3】)			リラックス	ការសម្រាក	15
りんご			りんごー	ផ្លែប៉ោម	11
れ		れい		れーい	ឧទាហរណ៍
	れきし		れきしー	ប្រវត្តិសាស្ត្រ	8
	レストラン		レストラン	ភោជនីយដ្ឋាន	5
	レタス		レタス	សាឡាត់	12
	レモン		レモン	ត្រីចន្ទា	12
	れんしゅう(します)(【する3】)		れんしゅう	អនុវត្ត	9
	れんらく(します)(【する3】)		れんらく	ទាក់ទង	7
	ろ	ロシア		ローシア	ប្រទេសរុស្ស៊ី
ロシアご		ロシア語	ロシアごー	ភាសារុស្ស៊ី	10
ロシアじん		ロシア人	ロシアーじん	ជនជាតិរុស្ស៊ី	10
ロビー			ロービー	បន្ទប់រង់ចាំ	7
ロンドン			ロンドン	ទីក្រុងឡុងដុង	4

	ことば	かんじ	アクセント	クメールご	か
わ	わあ		_____	វ៉ាវ.....(ពាក្យឧទាស)	12
	ワイン		ワ-イン	ស្រាទំពាំងបាយជូរ	11
	わかい		わか-い	ក្មេង	2
	わかります【わかる1】		わかりま-す	យល់ ឬ ដឹង	5
	わたし	私	わたし	ខ្ញុំ	1
	わたしたち	私たち	わたし-たち	ពួកយើងខ្ញុំ	1
	わかります【わたる1】		わたしま-す	ឆ្លង	6
	わるい		わる-い	អាក្រក់	15